



សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១២

ស្តីពី

ពិធីប្រកាសលទ្ធផលចុងក្រោយ

នៃជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១១

រៀបចំដោយ

វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ និងគំរោងកែលំអស្ថិតិផ្លូវការនៅកម្ពុជាតំណាក់កាលទី៣
រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)

ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១២

វិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ កម្ពុជា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ភាត ឈន់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយលទ្ធផលចុង
ក្រោយនៃជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១១ ដែលមិនធ្លាប់មានតាំងពីមុន
មក នៅម៉ោង ០៨:៣០នាទីព្រឹក នាថ្ងៃទី ១៣ខែ មីនា ឆ្នាំ២០១២ នៅវិមានសន្តិភាព រាជធានីភ្នំ
ពេញ។

ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១១ បានធ្វើឡើងដោយកំណត់យក
ថ្ងៃទី ១ ខែ មីនា ឆ្នាំ២០១១ ជាកាលបរិច្ឆេទយោង។ លទ្ធផលចុងក្រោយបានចេញផ្សាយ ១ឆ្នាំ
ក្រោយបន្ទាប់ពីកាលបរិច្ឆេទយោងជំរឿន ហើយលទ្ធផលនេះរួមបញ្ចូលទាំងទិន្នន័យកំរិតថ្នាក់
ជាតិ ថ្នាក់រាជធានី ខេត្ត ថ្នាក់ស្រុក ខណ្ឌ ថ្នាក់ឃុំ សង្កាត់ផងដែរ។ ទិន្នន័យទាំងអស់នោះបាន
អនុលោមទៅតាមការកំណត់ព្រំប្រទល់រដ្ឋបាលថ្មីដែលមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី៥ ខែ
វិច្ឆិកា ឆ្នាំ២០១០ និងការផ្លាស់ប្តូរព្រំប្រទល់រដ្ឋបាលនៅរាជធានីភ្នំពេញនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ
២០១១ ផងដែរ។ លទ្ធផលសង្ខេបចុងក្រោយមានដូចខាងក្រោម៖

១. ចំនួនសហគ្រាសសរុបនៅកម្ពុជាគឺមានប្រមាណ ៥០០.០០០ សហគ្រាស

លទ្ធផលចុងក្រោយនៃជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១ផ្តល់នូវ
ស្ថានភាពបច្ចុប្បន្នរបស់សហគ្រាសនៅកម្ពុជា ដែលស្ថិតក្នុងដំណើរដើមឡើងវិញបន្ទាប់ពីមាន
វិបត្តិសេដ្ឋកិច្ចពិភពលោកនាខែសីហាឆ្នាំ ២០០៨កន្លងទៅ។

បើយោងទៅលើលទ្ធផលចុងក្រោយនៃជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១១ នៅកម្ពុជាមានសហគ្រាសទាំងអស់ចំនួន ៥០៥.១៣៤ សហគ្រាស ។ ចំនួនអ្នកចូលរួម ការងារសរុបនៅក្នុងសហគ្រាសទាំងអស់នោះមានចំនួន ១.៦៧៦.២៦៣នាក់ ក្នុងចំណោមនេះ មានប្រុសចំនួន ៦៥០.១៧៩នាក់ស្មើនឹង ៣៨,៨% និងស្រីចំនួន ១.០២៦.០៨៤នាក់ ស្មើនឹង ៦១,២%។ ចំនួនអ្នកចូលរួមការងារជាស្រីមានចំនួនច្រើនជាងបុរស។

ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រឆ្នាំ ២០១១ បានគ្របដណ្តប់គ្រប់តំបន់ទាំងអស់នៃ ប្រទេសដោយគ្មានលើកលែងតំបន់ណាមួយនោះទេ ដោយរាប់យកគ្រប់សហគ្រាសទាំងអស់ លើកលែងតែសហគ្រាសទាំងឡាយណាដែលស្ថិតក្នុងវិស័យ «កសិកម្ម រុក្ខាប្រមាញ់និងនេសាទ» (ក្នុងផ្នែក A) «វិស័យរដ្ឋបាលសាធារណៈ និងការពារ ផ្នែកសន្តិសុខសង្គមចាំបាច់» (ផ្នែក O) «សកម្មភាពជាម្ចាស់ការនិងសេវាកម្មគ្រួសារសំរាប់ប្រើប្រាស់ខ្លួនឯង» (ផ្នែក T) «សកម្មភាព របស់អង្គការ ស្ថាប័នក្រៅដែនដី» (ផ្នែក U) ដែលមានចែងក្នុងចំណាត់ថ្នាក់ឧស្សាហកម្មស្តង់ដារ អន្តរជាតិចេញផ្សាយលើកទី ៤ (ISIC Revision 4) និងដោយយោងតាមការប្រើប្រាស់ជាទូទៅ របស់អន្តរជាតិនៅរាល់ការធ្វើជំរឿនសហគ្រាសទាំងអស់។ បើយោងលើការប្រើប្រាស់ជាទូទៅ របស់អន្តរជាតិ សហគ្រាសចល័តមិនត្រូវបានរាប់បញ្ចូលនោះទេនៅក្នុងជំរឿននេះ។

ប្រសិនបើប្រៀបធៀបជាមួយលទ្ធផលចុងក្រោយនៃការធ្វើបញ្ជីសហគ្រាសឆ្នាំ២០០៩ ចំនួនអ្នកចូលរួមការងារបានកើនឡើង ៩,៥% អត្រាកំណើនប្រចាំឆ្នាំប៉ាន់ប្រមាណប្រហែល ៤,៤៧%។ ដោយឡែកកំណើនប្រជាជនប្រចាំឆ្នាំមានប្រមាណ ១,៥៤% ប៉ុណ្ណោះ ដូច្នោះ កំណើន អ្នកចូលរួមការងារមានអត្រាខ្ពស់ជាងអត្រាកំណើនប្រជាជន។ បើមើលទៅតាមវិស័យនីមួយៗ វិញ អាចកត់សំគាល់បានថា ចំនួនអ្នកចូលរួមការងារក្នុងវិស័យសេដ្ឋកិច្ចបឋមបានចាប់ផ្តើមផ្លាស់ ផ្លូវចូលទៅក្នុងវិស័យសេដ្ឋកិច្ចទី២ និងទី៣។ វិស័យសេដ្ឋកិច្ចបឋមមានន័យថា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយដែលវិស័យសេដ្ឋកិច្ចទី ២និងទី៣ មានន័យក្រៅពីវិស័យសេដ្ឋកិច្ច បឋម។ ចលនានៃបំលាស់ប្តូររបស់នាក់ចូលរួមការងារពីវិស័យសេដ្ឋកិច្ចបឋម ចូលទៅ ក្នុងវិស័យ សេដ្ឋកិច្ចទី និងទី២ គឺជារឿងធម្មតាដែលត្រូវបានគេមើលឃើញនៅក្នុងតំណើរការនៃការអភិវឌ្ឍ ប្រទេស។

២. ចំនួនសហគ្រាសដែលមាននាក់ចូលរួមការងារ ១ ឬ ២នាក់ មានជិត ៨០%

ចំនួនសហគ្រាសដែលមានអ្នកចូលរួមការងារ ១ នាក់មាន ២២២ពាន់សហគ្រាស ស្មើនឹង ៤៤,០% និងសហគ្រាសដែលមានអ្នកចូលរួមការងារ ២នាក់មានចំនួន ១៧៦ពាន់សហគ្រាស ស្មើនឹង ៣៤,៩%។ ដូច្នោះ ទំហំសហគ្រាសដែលមានអ្នកចូលរួមការងារ ១នាក់និង២នាក់មាន ដល់ទៅ ៨០% ក្នុងចំណោមសហគ្រាសសរុបទាំងអស់។

ចំនួនសហគ្រាសដែលមានអ្នកចូលរួមការងារពី ៥នាក់ឡើងមានចំនួន ៤០ពាន់សហគ្រាស ស្មើនឹង ៧,៨% ចំនួនអ្នកចូលរួមការងារចាប់ពី ១០នាក់ឡើងមានចំនួន ១៣ពាន់សហគ្រាស ស្មើនឹង ២,៦% ចំនួនអ្នកចូលរួមការងារចាប់ពី ១០០នាក់ឡើងមានចំនួន ៧៨៧សហគ្រាស ស្មើនឹង ០,២% និងសហគ្រាសដែលមានអ្នកចូលរួមការងារចាប់ពី ១.០០០នាក់ឡើងមានចំនួន ១១៩ សហគ្រាស។ ដូចនេះអាចនិយាយបានថា សហគ្រាសខ្នាតធំនៅមានសមាមាត្រទាបណាស់ នៅក្នុងប្រទេសកម្ពុជា។

ម្យ៉ាងវិញទៀតចំនួនអ្នកចូលរួមនៅក្នុងសហគ្រាសដែលមានអ្នកចូលរួមការងារចាប់ពី ៥នាក់ឡើងមាន ៨៧៩ពាន់នាក់ ស្មើនឹង ៥២,៤% សហគ្រាសដែលមានអ្នកចូលរួមការងារចាប់ពី ១០នាក់ឡើងមានចំនួន ៧១៦ពាន់នាក់ ស្មើនឹង ៤២,៧% សហគ្រាសដែលមានអ្នកចូលរួមការងារចាប់ពី ១០០នាក់ឡើងមានចំនួន ៤៥៤ពាន់នាក់ ស្មើនឹង ២៧,១% និងសហគ្រាសដែលមានអ្នកចូលរួមការងារចាប់ពី ១.០០០នាក់ឡើងមានចំនួន ២៥៧ពាន់នាក់ស្មើនឹង ១៥,៣%។ បើទោះបីជា សហគ្រាសខ្នាតធំនៅកម្ពុជាមានចំនួនតិចតួចយ៉ាងណាក៏ដោយ ក៏ចំនួនអ្នកចូលរួមការងារដែលកំពុងធ្វើការនៅក្នុងសហគ្រាសទាំងនេះ មានសមាមាត្រខ្ពស់ជាងគេ។

៣. ចំនួនសហគ្រាសបង្កើតថ្មីមានប្រមាណ ១៨០.០០០សហគ្រាស ច្រើនជាង ១ភាគ៣

មានសហគ្រាសបង្កើតថ្មីចំនួន ១៨២.៤៣៩សហគ្រាស ដែលចាប់ផ្តើមធ្វើអាជីវកម្មក្នុងចន្លោះថ្ងៃទី ១ ខែ មករា ឆ្នាំ២០០៩ ដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ២០១១។ សហគ្រាសបង្កើតថ្មីមានផលធៀបខ្ពស់ស្មើនឹង ៣៦%ក្នុងចំណោមសហគ្រាសសរុបទាំងអស់។ គឺថាចំនួនសហគ្រាសបង្កើតថ្មី បានកើតឡើងក្នុងខែ មករា ឆ្នាំ២០០៩ឬក្រោយមកទៀត។ មានន័យថា សេដ្ឋកិច្ចកម្ពុជាគឺរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគោលនយោបាយសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តដូចជាការលើកកម្ពស់កំណើនសេដ្ឋកិច្ចតាមរយៈផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០០៩-២០១៣ គឺទទួលបានជោគជ័យ។

សហគ្រាសបង្កើតថ្មីដែលមានអ្នកចូលរួមការងារពី ១ឬ២នាក់មានផលធៀបខ្ពស់ជាងគេដល់ទៅ ៨២,០% ច្រើនជាង ៤ភាគ៥ក្នុងចំណោមសហគ្រាសបង្កើតថ្មីសរុបទាំងអស់។ មានន័យថា គោលនយោបាយសេដ្ឋកិច្ចដែលលើកឡើងដោយរាជរដ្ឋាភិបាលកម្ពុជាដោយលើកកម្ពស់និងគាំទ្រទៅលើសហគ្រាសខ្នាតតូចគឺទទួលបានជោគជ័យ។ ជាពិសេស សហគ្រាសដែលមានអ្នកចូលរួមការងារ ១នាក់និងអ្នកតំណាងជាស្ត្រីមានផលធៀបខ្ពស់ដល់ ៣៥,៨% គឺជិត ៤០% ក្នុងចំណោមសហគ្រាសបង្កើតថ្មីសរុប។ មានន័យថាគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលតាមរយៈការលើកស្ទួយនិងគាំទ្រដល់អាជីវករជាស្ត្រីក៏ទទួលបានជោគជ័យផងដែរ។

៤. អាជីវកម្ម «កម្មសិទ្ធិផ្ទាល់ខ្លួន» មានជិត ៧០% «កាន់កាប់ទឹកដីធ្វើអាជីវកម្ម»

បើពិនិត្យមើលកម្មសិទ្ធិនៃទឹកឆ្នែងធ្វើអាជីវកម្ម ៦៨,៩% ជាការកាន់កាប់ទឹកឆ្នែងធ្វើអាជីវកម្មដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនក្នុងចំណោមសហគ្រាសសរុប។ មានន័យថា អត្រាមានកម្មសិទ្ធិគឺមានកំរិតខ្ពស់នៅកម្ពុជា។ ស្ថានភាពបែបនេះគឺមានផលប្រយោជន៍ចំពោះប្រទេសកម្ពុជាក្នុងការរក្សាបានលំនឹងកំណើនសេដ្ឋកិច្ចបានយូរអង្វែង ដោយសារតែ ៧០%នៃសហគ្រាសទាំងអស់អាចបន្តប្រតិបត្តិការអាជីវកម្មបានដោយសារតែមានការចំណាយទាប។

៥. វិស័យ«ព័ត៌មាន និងទំនាក់ទំនង» បង្ហាញអត្រាកំណើនខ្ពស់: មានជាង ៥០%

បើមើលទៅលើផលធៀបសហគ្រាសបង្កើតថ្មី ទៅតាមផ្នែកចំណាត់ថ្នាក់វិស័យស្តង់ដារអន្តរជាតិ ផ្នែក «ព័ត៌មាន និងទំនាក់ទំនង» (ផ្នែក J) គឺជាផ្នែកមួយខ្ពស់ជាងគេស្មើនឹង ៥២,៤%។ នេះដោយសារតែផ្នែកទូរស័ព្ទចល័តនិងការប្រើប្រាស់អ៊ិនធឺណេត និងសកម្មភាព សេវាកម្មម៉ាស៊ីនកុំព្យូទ័រមានភាពពេញនិយម។ បន្ទាប់មកផ្នែក «សកម្មភាពអចលនៈនិងចលនៈទ្រព្យ» (ផ្នែក L) មាន ៤៤,៦% «សកម្មភាពសេវាកម្មអាហារនិងការស្នាក់នៅ» (ផ្នែក I) មាន ៤៣,៦% «លិល្បៈ និងការកំសាន្ត» (ផ្នែក R) មាន ៤៣,៥% និង «សកម្មភាពសេវាកម្មផ្សេងទៀត» (ផ្នែក S) មាន ៣៩,០% ជាដើម។

៦. សេដ្ឋកិច្ចកម្ពុជាមានរចនាសម្ព័ន្ធចំណាយខ្ពស់នៅក្នុងផ្នែកឧស្សាហកម្មទី២ និងទី៣

ពិនិត្យមើលលក្ខខណ្ឌអាជីវកម្មនៅកម្ពុជា ចំណូលពីការលក់ប្រចាំឆ្នាំគឺមានចំនួនសរុប ១២០កោដិដុល្លារអាមេរិក រីឯការចំណាយប្រចាំឆ្នាំមានចំនួនសរុប ១០១កោដិដុល្លារអាមេរិក ហើយចំណេញនិងខាតប្រចាំឆ្នាំមាន ១៩កោដិដុល្លារអាមេរិក។ គឺថា ការចំណាយប្រចាំឆ្នាំមានមិនតិចជាង ៨៤%នៃចំណូលពីការលក់ប្រចាំឆ្នាំនោះទេ តែការចំណេញ ខាតមានត្រឹមតែ ១៦% ប៉ុណ្ណោះ។ មានន័យថា សេដ្ឋកិច្ចកម្ពុជា មានរចនាសម្ព័ន្ធចំណាយខ្ពស់នៅក្នុងផ្នែកឧស្សាហកម្មទី២ និងទី៣។ នេះក៏ឆ្លុះបញ្ចាំងពីការពិតថា ប្រទេសកម្ពុជានាំចូលសំភារៈនិងទំនិញច្រើនបំផុត ហើយថា ផលិតផលក្នុងស្រុកគឺនៅមានកមិមាណទាបនៅឡើយ។ ការធ្វើអោយផលិតផលក្នុងស្រុកមានការរីកចំរើននិងការធ្វើអោយរចនាសម្ព័ន្ធសេដ្ឋកិច្ចចំណាយទាបគឺជាបញ្ហាសំខាន់ នៅក្នុងពេលអនាគតដើម្បីអោយមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រទេសកម្ពុជាកាន់តែរីកចំរើនបន្ថែមទៀត។

លទ្ធផលជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១១ នឹងត្រូវប្រើប្រាស់ សំរាប់កសាងគោលនយោបាយ និងផែនការផ្សេងៗ នៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំរាប់អ្នកសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យ និងនៅស្ថាប័នផ្សេងៗទៀត សំរាប់តាក់តែងយុទ្ធសាស្ត្រគ្រប់គ្រង និងការស្រាវជ្រាវទីផ្សារក្នុងផ្នែកឯកជនជាដើម។

ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១១ ត្រូវបានអនុវត្តដោយវិទ្យាស្ថាន
ជាតិស្ថិតិ នៃក្រសួងផែនការរួមសហការជាមួយគំរោងកែលំអស្ថិតិផ្លូវការនៅកម្ពុជា ដែលឧបត្ថម្ភ
គាំទ្រដោយ រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)
ដែលគំរោងនេះបានជួយទាំងការធ្វើជំរឿនប្រជាពលរដ្ឋឆ្នាំ២០០៨និងការធ្វើបញ្ជីសហគ្រាសទូទាំង
ប្រទេសឆ្នាំ២០០៩។

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លោក **គឹម ណេត** អនុប្រធាននាយកដ្ឋាន
ស្ថិតិសង្គមកិច្ច វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ តាមរយៈអាស័យដ្ឋានអាគារលេខ ៣៨៦
ផ្លូវមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ភ្នំពេញ កម្ពុជា ឬផ្ញើសារអេឡិចត្រូនិកមក
កាន់ kimnet2010@yahoo.com ។

(ចប់ទំព័រ)

